



បញ្ជីនដោយ: លេង សុខុំ អ្នករៀបចំនៃវគ្គគិតិមិន្តិទោល់យ  
និងសៀវភៅនៃវគ្គគិតិមិន្តិម្របច្បងចូលមហាផ្ទៃទោល់យ ពេទ្យ គិចណ្ឌា

និងគិតិមិន្តិសវនាថ្នាក់ន្នាំសិក្សាមូលដ្ឋានសាលាពេទ្យ ទូរស័ព្ទ: ០១២ ៤៩ ៧៨ ៨៨

## សំណ្ងះ និងជាតិ

១. ផ្នែកមេធដែលហៅថា អគ្គាកម្ម?

### ចម្លើយ

អគ្គាកម្ម គឺជាលំនាំ បុប្ផោកទេសដែលប្រើនៅក្នុងទីបិទាជននដើម្បីកំណត់កំហាប់  
របស់សូលុយស្សាគអាសុធព្យាល់ បុប្ផាសដែលមិនស្ថាល់កំហាប់។

២. ចូរឱ្យនិយមនៃយចំណុចសមមូល។

### ចម្លើយ

ចំណុចសមមូល គឺជាចំណុចដែលសូលុយស្សាគពីរមានចំនួនធាតុគិតិមិន្តិរាយចូលគ្នា  
ក្នុងសមាមារ្យស្រីត្រាប។

៣. ក្នុងដំណើរការអគ្គាកម្ម តើអង្គធាតុចង្វុលណ៍មានតួនាទីអ្វី?

### ចម្លើយ

ក្នុងដំណើរការអគ្គាកម្ម អង្គធាតុចង្វុលណ៍មានតួនាទីឱ្យសញ្ញាប់ឱ្យដឹងពីមាន  
សូលុយស្សាគស្ថាល់ជាដែលបានបន្ថែមដល់ចំណុចបញ្ចប់ បុ ចំណុចសមមូល។

៤. ផ្នែកមេធដែលហៅថា សូលុយស្សាគស្ថាល់ជាតិ?

### ចម្លើយ

សូលុយស្សាគស្ថាល់ជាតិ គឺជាសូលុយស្សាគដែលគេស្ថាល់កំហាប់ច្បាស់លាស់។

៥. តើយើងត្រូវរបៀបដែលអង្គធាតុចង្វុលណ៍អ្វី មកប្រើក្នុងអគ្គាកម្មអាសុធព្យាល់ខ្លាំង និង  
បានខ្លាំង?

## ចម្លើយ

អង្គធាតុចំណូលពាណិជ្ជកម្មស្ថិស មកប្រើក្នុងអត្រាកម្មអាសីតខ្សោះ និងបាលខ្សោះ គឺ ប្រមូទិនិកឈរ (BBT) ។

**៦. តើទិន្នន័យអីដែលគេត្រូវការដើម្បីគណនាកំហាប់របស់អាសីតដែលគេមិនស្វាល់?**

## ចម្លើយ

ទិន្នន័យដែលគេត្រូវការដើម្បីគណនាកំហាប់របស់អាសីតដែលគេមិនស្វាល់:

- មាមសូលុយស្សែងអាសីត ( $V_A$ )
- កំហាប់សូលុយស្សែងបាស ( $C_B$ )
- មាមសូលុយស្សែងបាស ( $V_B$ )

ប្រមូទិនិក:

- បរិមាណជាមួលនៃអាសីត ( $n_A$ )
- មាមសូលុយស្សែងអាសីត ( $V_A$ )

**៧. នៅចំណុចសមមូលក្នុងអត្រាកម្ម តើមានវត្ថុមានអីក្នុងសូលុយស្សែង?**

## ចម្លើយ

នៅចំណុចសមមូលក្នុងអត្រាកម្ម មានបរិមាណអីយីងអីផ្ទៃញ្ញោម និងអីយីងអីផ្ទិកសីត ស្រីគ្នានៅក្នុងសូលុយស្សែង។

**៨. គេដាក់ 29.5 mL សូលុយស្សែង HCl 0.150M ឱ្យធ្វើប្រព័ន្ធបន្ទាបជាមួយសូលុយស្សែងបាស 25.0 mL។ ចូរគណនាកំហាប់របស់អីយីង  $[OH^-]$  ដែលមានក្នុងសូលុយស្សែងបាសនោះ។**

## ចម្លើយ

គណនាកំហាប់របស់អីយីង  $[OH^-]$

$$\text{តាមរូបមន្ត: } C_A V_A = C_B V_B \Rightarrow C_B = \frac{C_A V_A}{V_B}$$

$$\text{ដោយ: } C_A = 0.150 \text{ M} ; V_A = 29.5 \text{ mL} ; V_B = 25.0 \text{ mL}$$

$$\text{យីងបាន: } \Rightarrow C_B = \frac{0.150 \text{ M} \times 29.5 \text{ mL}}{25.0 \text{ mL}} = 0.177 \text{ M}$$

ដូចនេះ:

$$[OH^-] = C_B = 0.177 \text{ M}$$

៤. រកមាមាសីតនឹងត្រួចនៅកំហាប់  $0.250\text{ M}$  ដើម្បីបន្ថែមសុលិយស្សង់  $\text{KOH}$  ចំនួន  $17.35\text{ mL}$  នៅ  $0.195\text{ M}$ ។

### ចាយីយ

គណនាមាមាសីតនឹងត្រួច

$$\text{តាមរូបមន្ត: } C_A V_A = C_B V_B \Rightarrow V_A = \frac{C_B V_B}{C_A}$$

ដោយ:  $C_A = 0.250\text{ M}$ ;  $V_B = 17.35\text{ mL}$ ;  $C_B = 0.195\text{ M}$

$$\text{យើងបាន: } \Rightarrow V_A = \frac{0.195\text{ M} \times 17.35\text{ mL}}{0.250\text{ mL}} = 13.533\text{ L}$$

ដូចនេះ:

$$V_A = 13.533\text{ L}$$

៩០. ក្នុងពិសោធន៍អគ្រាកម្ពីន 20.4 mL មាសីតម្លៃយនៅ  $0.883\text{ M}$  ធ្វើប្រពិកម្មបន្ថែមជាម្លេយ  $\text{Ba(OH)}_2$  19.3 mL ។ ចូរគណនាកំហាប់របស់សុលិយស្សងបារូមអីផុកសីត។

### ចាយីយ

គណនាកំហាប់របស់សុលិយស្សងបារូមអីផុកសីត

$$\text{តាមរូបមន្ត: } C_A V_A = 2C_B V_B \Rightarrow C_B = \frac{C_A V_A}{2V_B}$$

ដោយ:  $C_A = 0.883\text{ M}$ ;  $V_A = 20.4\text{ mL}$ ;  $V_B = 19.3\text{ mL}$

$$\text{យើងបាន: } \Rightarrow C_B = \frac{0.883\text{ M} \times 20.4\text{ mL}}{2 \times 19.3\text{ mL}} = 0.467\text{ M}$$

ដូចនេះ:

$$C_B = 0.467\text{ M}$$

៩១. គេដាក់អគ្រាករ  $\text{NaOH}$  ចំនួន 72 mL នៅកំហាប់  $0.55\text{ M}$  ដើម្បីបន្ថែមសុលិយស្សងមាសីតម្លេយ 220 mL ។ ចូរគណនាកំហាប់អីយុងអីផុកញូម  $[\text{H}_3\text{O}^+]$  ក្នុងសុលិយស្សងមាសីតនោះ។

## ចម្លើយ

គណនាកំហាប់របស់អីយុង  $[H_3O^+]$

$$\text{តាមរូបមន្ត: } C_A V_A = C_B V_B \Rightarrow C_A = \frac{C_B V_B}{V_A}$$

ដោយ:  $C_B = 0.55 \text{ M}$ ;  $V_B = 72 \text{ mL}$ ;  $V_A = 220 \text{ mL}$

$$\text{យើងបាន: } C_A = \frac{0.55 \text{ M} \times 72 \text{ mL}}{220 \text{ mL}} = 0.18 \text{ M}$$

ដូចនេះ:

$$[H_3O^+] = C_A = 0.18 \text{ M}$$

### សំឡោះ និទន់បានតំឡុកការ

I. ចូរកូសសញ្ញា ✓ តួន្យប្រអប់ខាងមុខចម្លើយត្រឹមត្រូវដែលបានតែមួយគត់:

១. តម្លៃ pH របស់អាសីត  $HNO_3$  នៅ  $0.0010 \text{ M}$  ស្រីនឹង:

- ក. 1.0       ខ. 3.0      គ. 4.0      យ. 5.0

២. តួន្យចំណោមសូលូយស្សុងខាងក្រោមនេះ: តើមួយណាមានតម្លៃ pH ជំជាង 7 ?

- ក.  $[OH^-] = 2.4 \times 10^{-2} \text{ M}$       ខ.  $[H_3O^+] = 1.53 \times 10^{-2} \text{ M}$   
 គ.  $0.0001 \text{ M HCl}$       យ.  $[OH^-] = 4.4 \times 10^{-9} \text{ M}$

៣. pH ត្រូវបានកំណត់ដោយ:

- ក.  $pH = -\log[H_3O^+]$       ខ.  $pH = \log[H_3O^+]$       គ.  $pH = -\ln[H_3O^+]$

៤. pH ជាចំហំមួយដែលសំដើងជា:

- ក.  $\text{mol.L}^{-1}$       ខ.  $\text{mol.L}$        គ. ត្រានខ្ងាត

៥. ដែលគុណអីយុងកម្លែនទីកន្លឹះ:

- ក.  $[H_3O^+] = [OH^-]$        ខ.  $[H_3O^+] \times [OH^-] = K_w$   
 គ.  $[H_3O^+] \times [OH^-] = 7$

៦. សូលូយស្សុងមួយមានកំហាប់  $[OH^-] = 10^{-4} \text{ M}$  វាមាន pH :

- ក. 4       ខ. 10      គ. 12      យ. 14

១៣. សូលុយស្សងអាសីតក្និរើខ្លួចមួយមានកំហាប់  $10^{-2}$  mol.L<sup>-1</sup> មានតម្លៃ pH:

- ក. 12                     2. 2                    គ. 4.6                    យ. 8.0

៤. អាសីតខ្សោះងគិជាប្រភេទគិមិដែលអាច:

- ក. ទទួលយកប្រុកង                     ខ. ពោះបង់ប្រុកង  
គ. មានអំពើមិនសញ្ញជាមួយទីក

៥. ប្រគិតមួយរារ៉ាងអាសីតខ្សោះង-បាសខ្សោះងជាប្រគិតមួយ:

- ក. សញ្ញ                    ខ. កម្រិត                    គ. ស្រួលកម្មៈ

៦០. នៅពេលអត្រាកម្មសូលុយស្សងសម្រាប់អត្រាស្តិតនៅ:

- ក. ក្នុងបិយផែកក្រិត                     ខ. ក្នុងកែវបែសិ

៦១. តម្លៃ pH នៅចំណុចសម្អូលនៃអត្រាកម្មអាសីតខ្សោះង-បាសខ្សោះងគិជាប្រគិតមួយ:

- ក. ធំជាង 7.0                    ខ. គុចជាង 7.0                     គ. ស្មើនឹង 7.0

៦២. សូលុយស្សងណើកមាន:

- ក. កំហាប់អីយីងអីដ្ឋីមស្មើនឹង 7.0 M  
 ខ. មានចំនួនអីដ្ឋីម និងអីយីងអីដ្ឋីមសីតស្មើគ្នា  
គ. មានអីយីងអីដ្ឋីម និងគ្នានអីយីងអីដ្ឋីមសីត  
យ. គ្នានចំណុចទាំងអស់ខាងលើ

៦៣. សូលុយស្សងមួយមាន pH = 6.32 ។ តើតម្លៃ pOH វាស្មើនឹង:

- ក. 6.32                    ខ.  $4.8 \times 10^{-7}$   
 គ. 7.68                    យ.  $2.1 \times 10^{-8}$

៦៤. តើកម្រិត pH ណាមួយខាងក្រោមនេះ ដែលមានលក្ខណៈអាសីតខ្សោះងជាងគេ?

- ក. pH = 1                    ខ. pH = 5  
គ. pH = 9                    យ. pH = 13

៦៥. តើអបិលអីដែលកែតទ្វីនឹងពេលគេធ្វើអត្រាកម្មសូលុយស្សង H<sub>2</sub>SO<sub>4</sub> ជាមួយនឹងសូលុយស្សង Ca(OH)<sub>2</sub>:

- ក. កាល់ស្សមសុលជាត                    ខ. កាល់ស្សមអីដ្ឋីមសីត  
គ. កាល់ស្សមអុកសីត                    យ. កាល់ស្សមធ្វើស្តាត

## II. ចូរបំពេញល្អេខាងក្រោមខាងតាមត្រីមត្រា:

១. តាមអាជីវិស អាសីតជាសមាសធាតុ ..... ដែលបង្កើតអីយើង .....  
 ក្នុងសូលុយស្សែងទីក។ (ចម្លើយ៖ គិមី : អីផ្លូសន)។  
 ឯងជាស គិជាសមាសធាតុដែលបង្កើតអីយើង ..... ក្នុងសូលុយស្សែងទីក។  
 (ចម្លើយ៖ អីផ្លូកសីត)
២. ប្រភេទគិមីដែលសល់ក្រាយពីអាសីតប្រុងស្សុត-ទ្វាកីបាន៖ បង់ ..... គិ .....  
 របស់អាសីតនោះ។ ឯងប្រភេទគិមីដែលកែតែលបានប្រុងស្សុតទ្វាកី ..... គិ .....  
 របស់បាននោះ។  
 (ចម្លើយ៖ ប្រុង : បានឆ្លាស់ : ទទួលយកប្រុង : អាសីតឆ្លាស់)
៣. pH នៃសូលុយស្សែងរវាង ..... នឹងទ្វាកីតែតាមដំប៉ូនកំហាប់អីយើង .....  
 របស់សូលុយស្សែង។  
 (ចម្លើយ៖ ទំហំធ្វើយ៖ អីយើងអីផ្លូវម)
៤. អក្រាកម្មអាសីត-បានជាប់នាំ ប្រហែកទេសដែលគ្រឿនៈ ..... ដើម្បី  
 កំណត់ ..... របស់សូលុយស្សែងអាសីត បុបានដែល .....។  
 (ចម្លើយ៖ ក្នុងទីពិសោធន៍វ : កំហាប់ : មិនស្ថាល់កំហាប់)
៥. ចំណុចសមមូលជាចំណុចដែល ..... មានចំនួន ..... រលាយចូលឆ្នាំ  
 ក្នុងសមាមាត្រា .....។  
 (ចម្លើយ៖ សូលុយស្សែងពីរ៖ ជាតុគិមី : ស្ទើត្រា)
៦. ចូរបំពេញចន្លោះទំន់រក្សាតាការងារខាងក្រោម:

pH	$[H_3O^+]$	សូលុយស្សែង
$< 7$	$> 1.0 \times 10^{-7} M$	អាសីត
$> 7$	$< 1.0 \times 10^{-7} M$	បាន
$= 7$	$= 1.0 \times 10^{-7} M$	ជាតុ

៧. ចូរបំពេញពាក្យែះអាសីត បាន ប្រុណិត  
 គ.  $pOH > 7$  ជាសូលុយស្សែង ..... .

2.  $pOH = 7$  ជាសុលុយស្សែង.....

គ.  $pOH < 7$  ជាសុលុយស្សែង.....

### ចម្លើយ

ក. សុលុយស្សែងអាសុំត

ខ. សុលុយស្សែងណើត

គ. សុលុយស្សែងបាស

### III. សំណួរតីវិវាទ:

១. តើនិយមន៍យោសុំតតាមប្រុងស្សែក-ទ្វាកើ ខុសពីនិយមន៍យោសុំតតាមអាជីវិស ដូចមួច?

### ចម្លើយ

អាសុំតតាមប្រុងស្សែក-ទ្វាកើ ខុសពីអាសុំតតាមអាជីវិស:

- តាមប្រុងស្សែក-ទ្វាកើ: អាសុំត តីជាប្រភេទគីឡូដីមិះដែលបានបង់ប្រុកងារ។
- តាមអាជីវិស: អាសុំត តីជាសមាសធាតុគីឡូដីមិះដែលបង់ប្រុកងារ  $H^+$  នៅក្នុងសុលុយស្សែង។

២. តើកំហាប់អីយើង  $[OH^-]$  ក្នុងសុលុយស្សែងអាម៉ែត្រាក់ធ្វៀបជាមួយកំហាប់  $[OH^-]$  ក្នុងសុលុយស្សែងសុដ្ឋិមអីធ្វើកសុំតមិនស្មើត្រាទេ ព្រមៗអាម៉ែត្រាក់ជាបាសខ្សោយ វាបំបែកមិនសញ្ញនៅក្នុងទីក ចំណោកនិស្សិមអីធ្វើកសុំតជាបាសខ្សោយ បំបែកសញ្ញនៅក្នុងទីក។

### ចម្លើយ

កំហាប់អីយើង  $[OH^-]$  ក្នុងសុលុយស្សែងអាម៉ែត្រាក់ធ្វៀបជាមួយកំហាប់  $[OH^-]$  ក្នុងសុលុយស្សែងសុដ្ឋិមអីធ្វើកសុំតមិនស្មើត្រាទេ ព្រមៗអាម៉ែត្រាក់ជាបាសខ្សោយ វាបំបែកមិនសញ្ញនៅក្នុងទីក ចំណោកនិស្សិមអីធ្វើកសុំតជាបាសខ្សោយ បំបែកសញ្ញនៅក្នុងទីក។

៣. តើមាននៃយដ្ឋានមេដឹកនាំដែលរួមចិត្តរបស់អីយើង ប្រមូលបែកគុណភាពនៅក្នុងនៃដង្វីប?

### ចម្លើយ

ពេលដែលរួមចិត្តរបស់អីយើង ប្រមូលបែកគុណភាពនៅក្នុងនៃដង្វីប មាននៃយចា

ជាកំហាប់អីយុង បុកំហាប់មួលគុល។

៤. តើកំហាប់អីយុង  $[H_3O^+]$  របស់ទីកសុទ្ធនោសីតុណ្ឌភាព 25°C ស្មើនឹងប៉ុន្មាន? តើវាមានតម្លៃដូចនេះគ្រប់សីតុណ្ឌភាពប្រឡែ?

### ចម្លើយ

កំហាប់អីយុង  $[H_3O^+]$  របស់ទីកសុទ្ធនោសីតុណ្ឌភាព 25°C ស្មើនឹង  $1.0 \times 10^{-7} M$ ។ វាមានតម្លៃខុសគ្នាទៅតាមសីតុណ្ឌភាព។

៥. ផ្ទាយឱ្យនិយមន័យគុអាសីតុបាស-ឆ្លាស់ និងឱ្យខាងក្រោម។

### ចម្លើយ


អាសីតុបាស-ឆ្លាស់ គឺជាសំណុំនៃប្រហែតិមិតីរោឆ្លាស់គ្នា ដែលប្រើប្រាស់ក្នុងគ្រប់គ្រងក្នុងការប្រព័ន្ធអាមេរិក។ អាសីតុបាស-ឆ្លាស់ គឺជាបាសឆ្លាស់ +  $H^+$

៦. ផ្ទាយឱ្យបង្ហាញពីអាសីតុពីរ និងបាសឆ្លាស់របស់វាក្នុងមីការប្រព័ន្ធផ្លាមៗ:



### ចម្លើយ

បង្ហាញពីអាសីតុពីរ និងបាសឆ្លាស់របស់វាក្នុងមីការប្រព័ន្ធផ្លាមៗ:





អាសីតុទី១      បាសទី២      បាសឆ្លាស់ទី១      អាសីតុឆ្លាស់ទី២

៧. ផ្ទាយឱ្យសរស់សមីការបន្ទារប្រើប្រាស់រាង  $H_2SO_4(aq)$  និង  $SO_4^{2-}(aq)$

### ចម្លើយ

សរស់សមីការបន្ទារប្រើប្រាស់រាង  $H_2SO_4(aq)$  និង  $SO_4^{2-}(aq)$



៨. សរស់សមីការដែលទាក់ទងនឹង:  $K_w$ , pH,  $[H_3O^+]$  និង  $[OH^-]$ ។

### ចម្លើយ

សមីការដែលទាក់ទងនឹង:  $K_w$ , pH,  $[H_3O^+]$  និង  $[OH^-]$

$$\bullet \quad K_w = [H_3O^+] \times [OH^-]$$

- $\text{pH} = -\log[\text{H}_3\text{O}^+]$
- $[\text{H}_3\text{O}^+] = 10^{-\text{pH}}$
- $[\text{OH}^-] = \frac{K_w}{[\text{OH}^-]}$

៨. ធ្វើអគ្គសញ្ញាណកម្ម សមាសធាតុខាងក្រោមនេះ ជាអាសីត បុជាបាសតាមចំណោក ច្បាក់របស់ប្រុងស្ថិត-ទ្វូវ។ សម្រាប់ប្រភេទនឹមួយា ចូរសរសើរប្រមន្ត និងឈ្មោះរបស់ប្រភេទផ្ទាស់រៀង:

- ក.  $\text{CH}_3\text{COO}^-$       ខ.  $\text{HCN}$       គ.  $\text{HOOC}-\text{COOH}$       ឃ.  $\text{C}_6\text{H}_5\text{NH}_3^+$

### ចម្លើយ

កំណត់អគ្គសញ្ញាណកម្មសារធាតុនឹមួយា ជាអាសីត បុជាសប្តុងស្ថិតទ្វូវ ឯងឈ្មោះប្រភេទបាសផ្ទាស់ ព្រមទាំងរបមន្ត:

ក.  $\text{CH}_3\text{COO}^-$  ជាបាស ត្រូវឯងអាសីតផ្ទាស់តី  $\text{CH}_3\text{COOH}$

ឯងអាសីតអាណាពុកអុច បុអាសីតអាសទិច

ខ.  $\text{HCN}$  ជាអាសីត ត្រូវឯងបាសផ្ទាស់តី  $\text{CN}^-$  ឯងអើយីងស្បាច្បា

គ.  $\text{HOOC}-\text{COOH}$  ជាអាសីត ត្រូវឯងបាសផ្ទាស់តី  $\text{HOO}-\text{CCOO}^-$

ឯងអើយីងដ្ឋែសនអុកសាខ្យាត

ឃ.  $\text{C}_6\text{H}_5\text{NH}_3^+$  ជាអាសីត ត្រូវឯងបាសផ្ទាស់តី  $\text{C}_6\text{H}_5\text{NH}_2$  ឯងអេនីលទ្ធផ្ទៃន

បុអានីលីន

៩០. តើអ្នកដឹងថាប្រព័ន្ធបន្ទាប់?

### ចម្លើយ

ប្រព័ន្ធបន្ទាប់ គឺជាប្រព័ន្ធភាពអាសីត និងបាស បង្កើតបានជាអំបិល និងទីក។

៩១. តើតម្លៃ pH នៅចំណុចសមមូលរបស់អគ្គកម្មអាសីតខ្សោយជាមួយបាសខ្សោះ តិចជាង ស្តី បុច្ចោះ 7.00 ?

### ចម្លើយ

តម្លៃ pH នៅចំណុចសមមូលរបស់អគ្គកម្មអាសីតខ្សោយជាមួយបាសខ្សោះ ជាង 7.00។

៩២. ក្នុងអគ្គកម្ម តើមាននំយដ្ឋានមេឡូចនៅចំណុចបញ្ចប់?

## ចម្លើយ

ក្នុងអគ្គាកម្ម នៅចំណុចបញ្ចប់មានន័យថា ជាចំណុចដែលសូលុយស្សាគពីមានចំនួនធាតុគិតិមីរហាយចូលគ្នាក្នុងសមាមាប្រភេទ។

**១៣.** ឱ្យលោកអង្គធាតុចង្ហុលណា ដែលអ្នកយកមកប្រើដើម្បីធ្វើអគ្គាកម្ម អាម៉ូត្រូកកំណត់ជាមួយអាសីត្រូវឱ្យខ្សោ?

## ចម្លើយ

អង្គធាតុចង្ហុលណា ដែលអ្នកយកមកប្រើដើម្បីធ្វើអគ្គាកម្ម អាម៉ូត្រូកកំណត់ជាមួយអាសីត្រូវឱ្យខ្សោ គឺមេទិន្នន័យក្នុងប្រព័ន្ធប្រើប្រាស់ប្រចាំថ្ងៃ។

**១៤.** សរស់សមីការ ដែលគុណភាពឱ្យឱ្យកម្មរបស់ទីក។

## ចម្លើយ

សមីការដែលគុណភាពឱ្យឱ្យកម្មរបស់ទីក:  $[H_3O^+] \times [OH^-] = K_w$

**១៥.** សូលុយស្សាគបីមាន  $pH=3$ ,  $pH=7$  និង  $pH=11$ ។ តើសូលុយស្សាគណាគារណ៍? ណាគារអាសីត្រូវឱ្យខ្សោ? សូលុយស្សាគណាគារណ៍វាត់តែ?

## ចម្លើយ

- សូលុយស្សាគអាសីត្រូវឱ្យខ្សោ:  $pH = 3$
- សូលុយស្សាគណាគារ:  $pH = 7$
- សូលុយស្សាគវាត់តែ:  $pH = 11$

**១៦.** ចូរពន្លំពីរបៀបគណនា  $pH$  ពីអឱយឱ្យ  $[H_3O^+]$  ដោយប្រើម៉ាសីនគិតលេខ។

## ចម្លើយ

ឧទាហរណ៍:  $[H_3O^+] = 4.5 \times 10^{-4} M$

គាម:  $pH = -\log[H_3O^+]$

របៀបគណនា  $pH$  ដោយប្រើម៉ាសីនគិតលេខ

$$4.5 \log = 0.65 \Rightarrow 4 - 0.65 = 3.35$$

ដូចនេះ:

$pH = 3.35$

**១៧.** ក្នុងចំណោមអង្គធាតុចិត្តផ្តល់ពណ៌ប្រើពីកញ្ចប់: ធេណុលជ្ញាល់លើអីន និងប្រួចបានខ្សោយសម្រាប់ក្នុងជម្រើសសម្រាប់ធ្វើអគ្រាកម្ពុអាសុំត ខ្សាយដោយបានខ្សោយតិច?

### ចម្លើយ

អង្គធាតុចិត្តផ្តល់ពណ៌សម្រាប់ក្នុងជម្រើសសម្រាប់ធ្វើអគ្រាកម្ពុអាសុំតខ្សាយដោយបានខ្សោយតិច ធេណុលជ្ញាល់លើអីន (PPT)។

## IV. លំហាត់

៩. រកតម្លៃ pH នៃល្អាយមួយដែលបានពីប្រពិកម្មនៃសុលុយស្សាង  $\text{NH}_4\text{OH}$  ចំនួន 25.0 mL នៅ 0.05 M ជាមួយនឹងសុលុយស្សាងអាសុំត  $\text{HNO}_3$  ចំនួន 125 mL។

### ចម្លើយ

រកតម្លៃ pH នៃល្អាយព្យាយប្រពិកម្ម



$$\text{តាមរូបមន្ត: } n_{\text{HNO}_3} = C \times Vs \quad \left\{ \begin{array}{l} - C = 0.05 \text{ M} \\ - Vs = 25 \text{ mL} = 0.025 \text{ L} \end{array} \right.$$

$$\Rightarrow n_{\text{HNO}_3} = 0.05 \times 0.025 = 1.25 \times 10^{-3} \text{ mol}$$

$$\text{តាមរូបមន្ត: } n_{\text{NH}_4\text{OH}} = C' \times Vs' \quad \left\{ \begin{array}{l} - C' = 0.05 \text{ M} \\ - Vs' = 25 \text{ mL} = 0.025 \text{ L} \end{array} \right.$$

$$\Rightarrow n_{\text{NH}_4\text{OH}} = 0.05 \times 0.025 = 1.25 \times 10^{-3} \text{ mol}$$

$$\text{ដោយ } n_{\text{HNO}_3} = n_{\text{NH}_4\text{OH}} = 1.25 \times 10^{-3} \text{ mol}$$

⇒ សុលុយស្សាងទូលបានជាអំបិលនៃអាសុំតខ្សាយ ( $\text{NH}_4\text{NO}_3$ )




$$\text{តាម: } [\text{NH}_4^+] = [\text{NH}_4\text{NO}_3] = \frac{n_{\text{NH}_4\text{NO}_3}}{V_{\text{លូករាយ}}}$$

$$\text{តាមសមីការ: } n_{\text{NH}_4\text{NO}_3} = 1.25 \times 10^{-3} \text{ mol}$$

និង  $V_{\text{ស្ថាយ}} = 25\text{mL} + 25\text{mL} = 50 \text{ mL} = 0.05 \text{ L}$

$$\Rightarrow [\text{NH}_4^+] = [\text{NH}_4\text{NO}_3] = \frac{1.25 \times 10^{-3}}{0.05} = 2.5 \times 10^{-2} \text{ M}$$

សមីការគុណ្យការក្រាយប្រព័ន្ធអ្នកម្ម:



$$\bullet \quad I(\text{M}) : \quad 2.5 \times 10^{-2} \qquad \qquad \qquad 0 \qquad \qquad \qquad 0$$

$$\bullet \quad C(\text{M}) : \quad x \qquad \qquad \qquad x \qquad \qquad \qquad x$$

---

$$\bullet \quad E(\text{M}) : \quad (2.5 \times 10^{-2} - x) \qquad \qquad \qquad x \qquad \qquad \qquad x$$

តាមកន្លែមចំអើយុងកម្មនៃអាសីត

$$K_a = \frac{[\text{H}_3\text{O}^+] \times [\text{NH}_3]}{[\text{NH}_4^+]} = \frac{x \times x}{(2.5 \times 10^{-2} - x)} = \frac{x^2}{(2.5 \times 10^{-2} - x)}$$

សន្លក់៖ ដោយ  $K_a$  មានតម្លៃត្រចង្ចារា  $\Rightarrow x$  មានតម្លៃត្រចង្ចារា

$$\text{នេះ } 2.5 \times 10^{-2} - x = 2.5 \times 10^{-2}$$

$$\text{យើងបាន: } K_a = \frac{x^2}{2.5 \times 10^{-2}} \Rightarrow x = \sqrt{2.5 \times 10^{-2} \times K_a}$$

$$x = \sqrt{2.5 \times 10^{-2} \times 5.7 \times 10^{-10}}$$

$$x = 3.8 \times 10^{-6} (\text{ពិក})$$

$$\Rightarrow [\text{H}_3\text{O}^+] = x = 3.8 \times 10^{-6} \text{ M}$$

$$\begin{aligned} \text{តាម: pH} &= -\log [\text{H}_3\text{O}^+] = -\log (3.8 \times 10^{-6}) \\ &= -(\log 3.8 + \log 10^{-6}) = -(0.6 - 6) = 5.4 \end{aligned}$$

ផ្តល់:

$$\boxed{\text{pH} = 5.4}$$

---

៤. រកកំហាប់អើយុង  $\text{H}_3\text{O}^+$  និង  $\text{OH}^-$  ក្នុងសូលុយស្វែងមួយដែលរៀបចំជាបាន  $0.100 \text{ mol}$  អាសីត  $\text{HNO}_3$  រលាយក្នុងទឹក  $125 \text{ mL}$ ។

## ចធ្វើយ

រកកំហាប់អីយុង  $[H_3O^+]$  និង  $[OH^-]$

សមីការតាងប្រពិកម្ម:  $HNO_3(aq) + H_2O(l) \rightarrow H_3O^+(aq) + OH^-(aq)$

$$\text{តាមរូបមន្ត: } Ca = \frac{n_{HNO_3}}{Vs} \quad \left\{ \begin{array}{l} - n_{HNO_3} = 0.100 \text{ mol} \\ - Vs = 125 \text{ ml} = 0.125 \text{ L} \end{array} \right.$$

$$\Rightarrow Ca = \frac{0.100}{0.125} = 0.8 \text{ mol. L}^{-1}$$

ដោយ  $HNO_3$  ជាមួយឱកាសីតខ្ពៅង  $\Rightarrow [H_3O^+] = Ca = 0.8 \text{ mol. L}^{-1}$

• រកកំហាប់អីយុង  $[OH^-]$

តាមចំណេះស្ថិតិយក:  $[H_3O^+] \times [OH^-] = 10^{-14}$

$$\Rightarrow [OH^-] = \frac{10^{-14}}{[H_3O^+]} = \frac{10^{-14}}{0.8} = 1.25 \times 10^{-14} \text{ mol. L}^{-1}$$

ដូចនេះ:

$$[H_3O^+] = 0.8 \text{ mol. L}^{-1}; [OH^-] = 1.25 \times 10^{-14} \text{ mol. L}^{-1}$$

៣. ចូររកកំហាប់អីយុង  $[H_3O^+]$  របស់សូលុយស្សាគម្មយដែលមាន  $pH = 4.08$ ។  
រកតម្លៃ  $pOH$  របស់សូលុយស្សាគនេះ។

## ចធ្វើយ

តាម:  $[H_3O^+] = 10^{-pH}$ ;  $pH = 4.08$

យើងចាន:  $[H_3O^+] = 10^{-4.08} = 10^{0.92} \times 10^{-5} = 8.5 \times 10^{-5} M$

តាម:  $pH + pOH = 14 \Rightarrow pOH = 14 - pH$

$$pOH = 14 - 4.08 = 9.92$$

ដូចនេះ:

$$[H_3O^+] = 8.5 \times 10^{-5}; pOH = 9.92$$

៤. រកមាមាសីតនឹងត្រួចច  $HNO_3$  នៅ  $0.250 M$  ដែលត្រូវការចំណាត់ដើម្បីបន្ទាប  
សូលុយស្សាគ  $KOH$  ចំនួន  $17.35 \text{ mL}$  នៅកំហាប់  $0.195 M$ ។

## បច្ចីយ

រកមាមស្ថិតុយស្សាគអាសុំពនីទ្រួច

$$\text{តាមូបមន្ត: } C_A V_A = C_B V_B \Rightarrow V_A = \frac{C_B V_B}{C_A}$$

ដោយ:  $C_B = 0.195 \text{ M}$  ;  $V_B = 17.35 \text{ mL}$  ;  $C_A = 0.250 \text{ M}$

$$\text{យើងបាន: } V_A = \frac{0.195 \text{ M} \times 17.35 \text{ mL}}{0.250 \text{ M}} = 13.533 \text{ mL}$$

ដូចនេះ:

$$V_A = 13.533 \text{ mL}$$

**G.** គោធឹកត្រាកមស្ថិតុយស្សាគ HCl 35.7 mL នៃ 0.126 M ជាមួយស្ថិតុយស្សាគ NaOH ចំនួន 25.0 mL។ រកកំហាប់របស់ស្ថិតុយស្សាគ NaOH ដែលប្រើនេះ។

## បច្ចីយ

រកកំហាប់ស្ថិតុយស្សាគ NaOH ដែលប្រើ

$$\text{តាមូបមន្ត: } C_A V_A = C_B V_B \Rightarrow C_B = \frac{C_A V_A}{V_B}$$

ដោយ:  $C_A = 0.126 \text{ M}$  ;  $V_A = 35.7 \text{ mL}$  ;  $V_B = 25.0 \text{ mL}$

$$\text{យើងបាន: } C_B = \frac{0.126 \text{ M} \times 35.7 \text{ mL}}{25.0 \text{ mL}} = 0.179 \text{ M}$$

ដូចនេះ:

$$C_B = 0.179 \text{ M}$$

**H.** គោធឹកត្រាកមអាសុំពនីទ្រួច HNO<sub>3</sub> នៃ 0.31M ដោយបន្លំមាត្រាការ KOH ចំនួន 75 mL នៃ 0.24 M រហូតដល់តម្លៃ pH = 7។ ចូររកមាមរបស់ស្ថិតុយស្សាគ HNO<sub>3</sub> ដែលត្រូវការចំណាំចំណាំអាត្រាកមនេះ។  $\text{HNO}_3(\text{aq}) + \text{KOH}(\text{aq}) \rightarrow \text{KNO}_3(\text{aq}) + \text{H}_2\text{O}(l)$

## បច្ចីយ

រកមាមរបស់ស្ថិតុយស្សាគ HNO<sub>3</sub> ដែលត្រូវការ

$$\text{តាមូបមន្ត: } C_A V_A = C_B V_B \Rightarrow V_A = \frac{C_B V_B}{C_A}$$

ដោយ:  $C_B = 0.24 \text{ M}$  ;  $V_B = 75 \text{ mL}$  ;  $C_A = 0.31 \text{ M}$

$$\text{យើងបាន: } V_A = \frac{0.24 \text{ M} \times 75 \text{ mL}}{0.31 \text{ M}} = 58.06 \text{ mL}$$

ដូចនេះ:

$$V_A = 58.06 \text{ mL}$$